



សំណួរ

ចម្លើយ

1 តើត្រូវមានលក្ខខណ្ឌតម្រូវអ្វីខ្លះដើម្បីមានសិទ្ធិទទួលបានកម្មវិធីធានារ៉ាប់រងប្រភេទនេះ?

ដើម្បីមានសិទ្ធិទទួលបានកម្មវិធីធានារ៉ាប់រងថយន្តតម្លៃទាបរបស់រដ្ឋ California ដែលហៅកាត់ថា CLCA អតិថិជនចាំបាច់ត្រូវ៖

- មានអាជ្ញាប័ណ្ណបើកបររបស់រដ្ឋ California ដែលមានសុពលភាព
- មានថយន្តតម្លៃ \$25,000 ឬ តម្លៃតិចជាងនេះ
- បំពេញតាមគោលការណ៍ណែនាំនៃសិទ្ធិទទួលបានការធានារ៉ាប់រងតាមកម្រិតប្រាក់ចំណូល
- មានអាយុយ៉ាងតិច 16 ឆ្នាំ

2 តើលក្ខខណ្ឌតម្រូវនៃប្រាក់ចំណូលមានអ្វីខ្លះ?

តទៅនេះជាក្រមិតប្រាក់ចំណូលអតិបរមា តាមទំហំគ្រួសារ ដើម្បីមានសិទ្ធិចូលរួម៖

- 01 នាក់ - \$31,900
- 02នាក់ - \$43,100
- 03នាក់ - \$54,300
- 04នាក់ - \$65,500

“គ្រួសារ” សំដៅដល់សមាជិកទាំងអស់ដែលបានចុះបញ្ជីនៅក្នុងទម្រង់បែបបទពន្ធលើប្រាក់ចំណូលរបស់សហព័ន្ធ ឬ រដ្ឋ។

3 តើខ្ញុំត្រូវការបញ្ជាក់អំពីប្រាក់ចំណូលរបស់ខ្ញុំដើម្បីដាក់ពាក្យសុំដែរឬទេ?

ត្រូវការ។ កម្មវិធីធានារ៉ាប់រងនេះនឹងទទួលយកតែឯកសារណាមួយដូចខាងក្រោមទុកជាកសុតាងនៃប្រាក់ចំណូលរបស់គ្រួសារ៖

ឈ្មោះកម្មវិធី	ឯកសារចាំបាច់
CalFresh (បណ្ណជំនួយម្ហូបអាហារ)	ប័ណ្ណ EBT
CalWorks	លិខិតជូនដំណឹង
California LifeLine	វិក្កយបត្រដែលបង្ហាញការបញ្ចុះតម្លៃពីក្រុមហ៊ុនទូរស័ព្ទ
ជំនួយថាមពលសម្រាប់គ្រួសារដែលមានចំណូលទាប (LIHEAP Low Income Home Energy Assistance)	វិក្កយបត្រដែលបង្ហាញការបញ្ចុះតម្លៃពីក្រុមហ៊ុនសេវាទឹកភ្លើង
Medi-Cal / Medicaid	ប័ណ្ណកម្មវិធី
នាយកដ្ឋានអភិវឌ្ឍន៍ការងាររដ្ឋ California [California Employment Development Department (EDD)]	ប័ណ្ណដកប្រាក់ ឬ លិខិតបញ្ជាក់អត្ថប្រយោជន៍
ប្រាក់ចំណូលសន្តិសុខសង្គម (មនុស្សចាស់ ពិការភ្នែក ពិការរាងកាយ)	របាយការណ៍ថ្មីៗពីធនាគារជាតិស្តារឡើងវិញ ដាក់ប្រាក់បញ្ញើ
សន្តិសុខសង្គម ឬ សោធននិវត្តន៍	លិខិតពីរដ្ឋបាល
កម្រិតប្រាក់ចំណូល*	ច្បាប់ចម្លងនៃប្រតិវិធីទទួលបានប្រាក់ចំណូលរបស់សហព័ន្ធ ឬ រដ្ឋសម្រាប់ឆ្នាំចុងក្រោយ ទម្រង់បែបបទ W-2 ឬ ទម្រង់ 1099
	បញ្ជីប្រាក់បៀវត្ស ឬ លិខិតបញ្ជាក់របស់និយោជក

*លេខសន្តិសុខសង្គម ឬ លេខអត្តសញ្ញាណកម្មអ្នកជាប់ពន្ធដែលបានទទួលយក

4 តើប័ណ្ណសន្យារ៉ាប់រងថយន្តតម្លៃទាបរបស់រដ្ឋ California ផ្តល់ការធានាអ្វីខ្លះ?

កម្មវិធីនេះផ្តល់ជូននូវធានារ៉ាប់រងទទួលខុសត្រូវលើថយន្តតម្លៃសមរម្យដែលបំពេញតាមលក្ខខណ្ឌតម្រូវនៃច្បាប់ស្តីពីទំនួលខុសត្រូវហិរញ្ញវត្ថុរបស់រដ្ឋ។

កម្រិតនៃទំនួលខុសត្រូវជាមូលដ្ឋានរបស់ប័ណ្ណសន្យារ៉ាប់រងមានដូចតទៅ៖

- \$10,000 ការងាររងរបួសលើរូបរាងកាយ ឬ ការស្លាប់ក្នុងមនុស្សម្នាក់
- \$20,000 ការងាររងរបួសលើរូបរាងកាយ ឬ ការស្លាប់ក្នុងករណីគ្រោះថ្នាក់មួយលើក
- \$3,000 ទំនួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិក្នុងករណីគ្រោះថ្នាក់មួយលើក

សម្រាប់ការគិតថ្លៃបន្ថែម \$19-\$68 ក្នុងមួយឆ្នាំ អតិថិជនអាចបន្ថែម៖

- \$1,000 ថ្លៃសេវាព្យាបាលក្នុងមនុស្សម្នាក់
- \$10,000 ការងាររងរបួសលើរូបរាងកាយនៃអ្នកបើកបរយានយន្តដែលមិនមានការធានារ៉ាប់រង ក្នុងមនុស្សម្នាក់
- \$20,000 ការងាររងរបួសលើរូបរាងកាយនៃអ្នកបើកបរយានយន្តដែលមិនមានការធានារ៉ាប់រង ក្នុងករណីគ្រោះថ្នាក់មួយលើក

កម្មវិធីនេះមិនផ្តល់ការធានារ៉ាប់រងគ្រប់គ្រងគ្រោះថ្នាក់ ឬ លើការប៉ះទង្គិច (ការធានាដែលនឹងធានាដល់ការជួសជុលយានយន្តរបស់អ្នកបើកបរបន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់) នោះទេ ប៉ុន្តែការធានាប្រភេទនេះអាចរកទិញបានពីភ្នាក់ងារធានារ៉ាប់រង។

